

មជ្ឈមណ្ឌលឯកសារកម្ពុជា

គម្រោងស្តីពី

ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើង នូវស្ថានភាពសុខភាព

របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(ការទទួលបានសេវាកម្មសុខភាព និងសេវាកម្មសង្គមសម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម)

...ភាគីជាបញ្ហាគ្រួសាររបស់យើង។

អ្នកនិពន្ធជនជាតិបារាំងម្នាក់ឈ្មោះ រ៉ូបឺរ ហ្សូហ្គេ បាននិយាយថា៖

«ដែររបស់ម្តាយប្រសូត្រឡើងនៃភាពថ្នាក់ដំបូងដែលឲ្យកូនដេកលក់យ៉ាងស្តាប់ស្តល់នៅក្នុងរង្វង់ដៃនេះ»។

ឥឡូវគឺជាការត្រួតពិនិត្យរបស់យើងម្នាក់ៗ ដើម្បីមើលថែរក្សាម្តាយរបស់យើងម្តងវិញ។...

តារាងស្នាបស្នង់មតិ

ស្តីពីការយល់ឃើញរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

អំពីផលប៉ះពាល់នៃអំពើប្រល័យពូជសាសន៍ និងសុខភាពរបស់ខ្លួន

ស្រី លុកនី + បង ស្នី

ជម្រាបសួរ អ៊ុំពូម៉ង់ ឬលោកតា លោកយាយ ខ្ញុំឈ្មោះ គឺជាអ្នកស្ម័គ្រចិត្តកម្ពុជា របស់មជ្ឈមណ្ឌលឯកសារកម្ពុជា។ ខ្ញុំមកថ្ងៃនេះគឺសុំសួរសុខ
ទុក្ខ អ៊ុំពូម៉ង់ ឬលោកតា លោកយាយ និងចង់ដឹងអំពីរឿងរ៉ាវរបស់ អ៊ុំពូម៉ង់ឬលោកតា លោកយាយ ដែលបានឆ្លងកាត់របបខ្មែរក្រហម។ ទីពីរ ខ្ញុំចង់សួរ
សុខទុក្ខ អ៊ុំពូម៉ង់ ឬលោកតា លោកយាយអំពីស្ថានភាពសុខភាពក្នុងកាលៈទេសៈមេរោគកូវីដ១៩។ ខ្ញុំមានកញ្ចប់អនុស្សាវរីយ៍ជូន អ៊ុំពូម៉ង់ ឬលោកតា
លោកយាយ។ តើមានរឿងរ៉ាវអ្វីខ្លះពិសេសៗខ្មែរក្រហមដែល អ៊ុំពូម៉ង់ ឬលោកតាលោកយាយនៅចង់បំភ្លឺផលសុខថ្ងៃនេះហើយដែលមិនអាចបំភ្លេចបាន?

ព័ត៌មានផ្ទាល់ខ្លួន

ឈ្មោះ: <u>ស៊ីនី ឡូ</u>	អាយុ: <u>៣១</u> កើត: <u>ក្រុង</u>	មុខរបរ: <u>សិក្សា</u>
អស័យដ្ឋានបច្ចុប្បន្ន: ក្រុមទី <u>០៥</u>	ភូមិ: <u>បឹងកក់</u>	ឃុំ: <u>បឹងកក់</u>
ស្រុក: <u>ស្រីស្នំ</u>	ខេត្ត: <u>បាត់ដំបង</u>	ទូរស័ព្ទ: <u>០១៨ ១១ ៨២ ៤៥</u>

ខ្ញុំស្នើសុំឲ្យអ្នកឆ្លើយនូវសំណួរដូចខាងក្រោម៖ ដោយគូសសញ្ញា (✓) ទៅលើចម្លើយដែលអ្នកគិតថាត្រឹមត្រូវ (អ្នកអាចផ្តល់ចម្លើយលើសពីមួយ)។ រាល់
ចម្លើយ និងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក នឹងត្រូវប្រើប្រាស់សម្រាប់៖ (១) វាស់ស្ទង់ការយល់ឃើញពីដំណើរការតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម និង
ការយល់ឃើញអំពីដំណើរការអប់រំប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ បន្ទាប់ពីតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមត្រូវបញ្ចប់ទៅ, (២) សិក្សាអំពីវិស័យ
សុខភាពសាធារណៈ, (៣) ធ្វើឲ្យប្រសើរឡើង នូវស្ថានភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, (៤) លើកកម្ពស់ការយល់ដឹងអំពីសុខភាពសាធារ
ណៈ និងការទទួលបានសេវាកម្មសុខភាពសម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និង (៥) ដើម្បីសិក្សាស្រាវជ្រាវអំពីស្ថានភាពសុខភាពរបស់អ្នករស់
រានមានជីវិតពីរបបខ្មែរក្រហម នៅតាមសហគមន៍ដាច់ស្រយាលសម្រាប់ផ្តល់ជាព័ត៌មានក្នុងការរៀបចំជំនួយអភិវឌ្ឍន៍តាមលទ្ធភាពអនាគតដល់ប្រជាជន និង
សហគមន៍។ សូមអរគុណចំពោះការរួមចំណែករបស់អ្នក ដើម្បីពង្រឹងទំនាក់ទំនង និងការស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ ដើម្បីការ
ចងចាំនិងទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្ពុជា និងថែទាំសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

ព័ត៌មានអំពីតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម

១. តើអ្នកបានអង្កេតដំណើរការតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមដែរឬទេ?

បាទ/ចាស ទេ

២. តើអ្នកយល់ឃើញយ៉ាងដូចម្តេចចំពោះតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម?

ល្អ/ពេញចិត្ត មិនល្អ/មិនពេញចិត្ត

ប្រសិនបើមិនពេញចិត្ត តើមូលហេតុអ្វី? _____

៣. តើតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមបានផ្តល់អ្វីខ្លះដល់អ្នក និងសង្គមទាំងមូល?

យុត្តិធម៌ មិនយុត្តិធម៌ ផ្សះផ្សា

ទប់ស្កាត់របបនេះ សំណងជារួម សំណងជាបុគ្គល

ផ្សេងៗ (សូមផ្តល់ចម្លើយជាក់លាក់ _____)

៤. នៅពេលដែលតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមបញ្ចប់ទៅ តើអ្នកគិតថាមានវិធីអ្វីដែលអាចធ្វើឲ្យក្មេងៗជំនាន់ក្រោយមានការចងចាំអំពីរបបខ្មែរក្រហម និងដើម្បីកុំឲ្យរបបនេះវិលមកវិញទៀត?

ការអប់រំនៅតាមសាលារៀន ការបង្កើតទឹកដីនៃដំណែងក្បួនរដ្ឋធម្មនុញ្ញខ្មែរក្រហម

ការប្រមូលប្រមូលរឿងរ៉ាវពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

ផ្សេងៗ (សូមបញ្ជាក់ _____)

ព័ត៌មានបឋមអំពីសុខភាព

៥. តើអ្នកមានជំងឺប្រចាំកាយដែរឬទេ?

គ្មាន មាន (បើមាន តើជាជំងឺអ្វី? អ្នកមានជំងឺស្រាវជ្រាវ ៧ ខែ ២០១៦ នៅសាលា)

៦. ក្រៅពីជំងឺប្រចាំកាយ តើអ្នកមានជំងឺអ្វីផ្សេងទៀតដែរឬទេ?

គ្មាន មាន (បើមាន តើជាជំងឺអ្វី? គ្មាន)

គម្រោងស្ថិតិ ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើង នូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម (ការទទួលបានសេវាកម្មសុខភាព និងសេវាកម្មសង្គមសម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម)

៧. តើជំងឺដែលអ្នកកំពុងកើតមាននេះ បណ្តាលមកពីមូលហេតុអ្វី?

- របបខ្មែរក្រហម
- អាយុកាន់តែច្រើន
- កង្វះជីវជាតិ
- ប៉ះពាល់ផ្នែកអារម្មណ៍
- គ្រោះថ្នាក់
- ផ្សេងៗ _____

៨. តើអ្នកជ្រើសរើសការព្យាបាលជំងឺរបស់អ្នកតាមវិធីណា?

- ប្រើប្រាស់ថ្នាំពេទ្យ
- ប្រើប្រាស់ថ្នាំបុរាណ/ថ្នាំខ្មែរ
- ពិគ្រោះជាមួយពេទ្យ
- ទៅវត្តស្រោចទឹក
- ប្រើប្រាស់ត្រូវព្យាបាលបុរាណ
- ផ្សេងៗ _____

៩. តើអ្នកទៅកន្លែងណាដើម្បីស្វែងរកការព្យាបាលជំងឺ?

- បន្ទប់ពិគ្រោះ
- មណ្ឌលសុខភាពស្រុក ឬមន្ទីរពេទ្យខេត្ត
- មន្ទីរពេទ្យឯកជន
- គ្រូបុរាណខ្មែរ
- គ្រូពេទ្យមកពីនិព្វន្ធដល់ផ្ទះ

១០. តើអ្នកទៅពិនិត្យញឹកញាប់ដែរឬទេ?

- ១ទៅ៣ថ្ងៃម្តង
- ៤ទៅ៧ថ្ងៃម្តង
- ១ទៅ២សប្តាហ៍ម្តង
- លើសពី២សប្តាហ៍ម្តង

១១. តើអ្នកទៅជួបគ្រូពេទ្យដែលឬយ៉ាងដូចម្តេច?

- បាទ/ចាស
- ទេ

១២. តើមានមូលហេតុអ្វីខ្លះដែលអ្នកមិនស្វែងរកការព្យាបាល?

- ខ្វះថវិកា
- មិនជឿទុកចិត្តលើការព្យាបាល
- ប្រើប្រាស់ឱសថបុរាណ
- មណ្ឌលសុខភាពនៅឆ្ងាយ
- ប្រើប្រាស់ឱសថដែលមាននៅក្នុងសហគមន៍
- មិនមានអាការរយឺតរយ

១៣. ក្នុងពេលនេះ មានគ្រូពេទ្យជំនាញដែលអាចពិនិត្យសុខភាពជូនអ្នកបាន តើអ្នកចង់ពិនិត្យដែរឬទេ?

- ចង់
- មិនចង់

១៤. ក្នុងករណី គ្រូពេទ្យជំនាញនិងមជ្ឈមណ្ឌលឯកសារកម្ពុជាចង់ជួបជាមួយអ្នកលើកក្រោយទៀត តើអ្នកអនុញ្ញាតដែរឬទេ?

- អនុញ្ញាត
- មិនអនុញ្ញាត

ព័ត៌មានស្តីអំពីការពិនិត្យសុខភាព

I. Personal Information (ព័ត៌មានផ្ទាល់ខ្លួន)

Name (ឈ្មោះ): ស៊ី គួន Age (អាយុ) 71 Gender(ភេទ) ស្រី
 Date of Birth (ថ្ងៃខែឆ្នាំកំណើត) 05.09.1950 Height (កម្ពស់) (cm.) 158 Weight (ទម្ងន់) (kg.) 65

II. Medical History (ប្រវត្តិសុខភាព)

	Yes No	If yes, give brief detail ប្រសិនបើឆ្លើយបាទ/ចាស សូមឲ្យព័ត៌មានត្រួសៗ		Yes No	If yes, give brief detail ប្រសិនបើឆ្លើយបាទ/ចាស សូមឲ្យព័ត៌មានត្រួសៗ
1. Mental Illness ជំងឺផ្លូវចិត្ត	✓		6. Tuberculosis របេង	✓	ដានថ្នាំ
2. Epilepsy ស្លន់/ឆ្លុតផ្លែក/ប្រកាប់			7. Heart Disease ជំងឺបេះដូង		
3. Chronic Asthma ហតរាំវ៉ៃ			8. Malaria គ្រុនចាញ់		
4. Diabetes Mellitus ទឹកនោមផ្អែម			9. Operation វះកាត់		
5. Hypertension លើសឈាម	✓	16 mmHg			

III. សំណួរចម្លើយ ដល់សំណួរ

I. តើអ្នកធ្លាប់ឈឺដែរឬទេ ក្នុងរយៈពេល២ទៅ៣សប្តាហ៍ ឬអំឡុងប៉ុន្មានថ្ងៃថ្មីៗនេះ?

ប្រសិនបើអ្នកធ្លាប់ឈឺ តើអ្នកមានរោគសញ្ញា ឬអាការៈដូចម្តេចខ្លះ?

តើអ្នកមានរោគសញ្ញាដូចខាងក្រោមដែរនេះឬទេ?

ក្តៅខ្លួន
 ក្អក
 ដង្ហើមខ្លី
 ឈឺបំពង់ក
 មិនដឹងក្លិន
 មិនដឹងរលជាតិអាហារ
 រលាប់រលស់ក្នុងខ្លួន

II. ដោយសារតែអ្នកមានអាការៈជំងឺបែបនេះ តើអ្នកបានស្វែងរកជំនួយពីអ្នកជំនាញផ្នែកសុខភាព ឬ ស្ថាប័នសុខាភិបាល ដូចជាមន្ទីរសម្រាកព្យាបាល មន្ទីរពេទ្យដែរឬទេ? បាទ/ចាស ទេ

ក) តើអ្នកនៅចាំឈ្មោះវេជ្ជបណ្ឌិត ឬមន្ទីរសម្រាកព្យាបាលដែលអ្នកបានទៅដែរឬទេ?

មិនបា បាទ/ចាស: ប្រសិនបើនៅចាំ តើគាត់ឈ្មោះអ្វី? _____

ខ) តើគ្រូពេទ្យជួយទទួលព្យាបាលដល់អ្នកដែរឬទេ?

គ) តើអ្នកទទួលបានការព្យាបាលដូចម្តេចខ្លះ?

III. ស្ថានភាពសេដ្ឋកិច្ចក្នុងគ្រួសារ

១. តើអ្នកអាចប្រាប់ពីស្ថានភាពសេដ្ឋកិច្ចរបស់អ្នកបានដែរឬទេ?

បាទ/ចាស ទេ

ក) បើបាន ស្ថានភាពសេដ្ឋកិច្ចរបស់អ្នក:

ត្រឹមត្រូវ ប្រាក់ចំណូលមធ្យម លើមធ្យម

២. តើអ្វីជាប្រភពចំណូលរបស់អ្នក?

ធ្វើស្រែ គាំទ្រពីសមាជិកគ្រួសារ ប្រាក់ចូលនិវត្តន៍

ផ្សេងៗ _____

៣. តើស្ថានភាព កូរ៉ូណា ១៩ ប៉ះពាល់យ៉ាងណាខ្លះដល់អ្នក?

៤. តើសព្វថ្ងៃនេះអ្នករស់នៅជាមួយអ្នកណា?

ភួនប្រុស ឬស្រី សាច់ញាតិ មិត្តភក្តិ រស់នៅម្នាក់ឯង

៥. តើអ្នកនៅតែមានសមត្ថភាពក្នុងការធ្វើការងារដែរឬទេ?

ទេ នៅមាន: បើសិនជានៅមាន តើអាចធ្វើការងារអ្វីបាន? _____

IV. ស្ថានភាពផ្លូវចិត្ត

១. តើអ្នកនៅតែនឹកឃើញ អំពីបទពិសោធន៍ដែលអ្នកធ្លាប់បានឆ្លងកាត់ក្នុងរបបខ្មែរក្រហមដែរឬទេ?

បាទ/ចាស ទេ

២. តើអ្នកយល់ស្តីអាក្រក់ដែរឬទេ? បាទ/ចាស ទេ

ក) ប្រសិនបើមាន សូមរៀបរាប់៖ _____

៣. តើអ្នកមានអារម្មណ៍បែបណានៅពេលដែលអ្នកនឹកឃើញពីរឿងរ៉ាវដែលបានកើតឡើងក្នុងរបបខ្មែរក្រហម?

មានអារម្មណ៍ខឹង ភ័យខ្លាច ភ្លេច
 អត់ទោស មានអារម្មណ៍សោកសៅ

៤. តើអ្នកគិតថាមានអ្វីដែល មជ្ឈមណ្ឌលឯកសារកម្ពុជាអាចជួយអ្នកបានលើបញ្ហានេះ?

បានប្រយោជន៍ខ្លះៗ

៥. តើអ្នកដឹងអ្វីខ្លះពីស្ថានភាព និងមេរោគ កូវីដ១៩?

ស្ងប់ស្ងាត់

៦. តើអ្នកបានអនុវត្តន៍ ៣ ការពារ និង ៣ កុំ របស់រាជរដ្ឋាភិបាលដែរឬទេ?

បានអនុវត្តន៍ មិនបានអនុវត្តន៍ទេ

៧. តើអ្វីខ្លះដែលអ្នកកំពុងធ្វើដើម្បីការពារការឆ្លងពីមេរោគកូវីដ១៩?

លាងដៃជាប្រចាំ ប្រើប្រាស់ទឹកអាតាម៉ែយ ឬអាលកុល
 មិនចាប់ដៃ ឬប៉ះពាល់គ្នា ពាក់ម៉ាស់ ពាក់ស្រោមដៃ
 ជៀសវាងការធ្វើដំណើរ នៅផ្ទះនិងជៀសវាងការចេញក្រៅដែលមិនចាំបាច់
 រក្សាគម្លាតយ៉ាងតិចពីរម៉ែត្រ ជៀសវាងការប៉ះមុខ

ផ្សេងៗ (សូមបញ្ជាក់) _____

V. ការសង្កេតរបស់អ្នកស្ម័គ្រចិត្ត

១. ស្ថានភាពរស់នៅ៖

ត្រីក្រ

ប្រសើរ

ធ្ងន់

២. តើគាត់ប្រើប្រាស់ទឹកឥតប្រភពណា?

ទឹកស្អុត

៣. តើគាត់រកម្ហូបអាហារពីកន្លែងណា?

ក្បាលស្នាក់

IV. ស្ថានភាពរស់នៅ

១. ស្ថានភាពគ្រួសារ

រៀបការរួច

លែងលះ

មេម៉ាយ ឬពោះម៉ាយ

មិនដែលរៀបការ

២. តើអ្នកមានតួនាទីអ្វីនៅក្នុងគ្រួសារ?

មេគ្រួសារ

ប្តី ឬប្រពន្ធ

ឪពុកម្តាយ

យាយតា

បងប្អូន

ឪពុកម្តាយក្មេក

សាច់ញាតិ (សូមបញ្ជាក់) _____

៣. នៅក្នុងគ្រួសាររបស់អ្នក តើមានអ្នកទៅធ្វើការចំណាកស្រុក៖

• ដើម្បីធ្វើការងារ

ទេ /

បាទ/ចាស, ប៉ុន្មាននាក់៖ _____

• ដើម្បីសិក្សា

ទេ /

បាទ/ចាស, ប៉ុន្មាននាក់៖ _____

ក) តើគាត់ធ្វើចំណាកស្រុកនៅទីណា?

នៅក្នុងស្រុកផ្សេង

(សូមបញ្ជាក់) _____

នៅក្នុងខេត្តផ្សេង

(សូមបញ្ជាក់) _____

ក្រៅប្រទេស

(សូមបញ្ជាក់) _____

ខ) ហេតុអ្វីបានជាគាត់ត្រូវលប់មកវិញ?

សាលារៀន ឬសកលវិទ្យាល័យបិទទ្វារ

ត្រូវបញ្ជូនមកវិញ

ត្រូវបង្ខំឱ្យចាកចេញ

រោងចក្របិទទ្វារ

គ្មានការងារធ្វើ

មិនអាចបង់ថ្លៃផ្ទះ

មានបញ្ហាគ្រួសារ

ផ្សេងៗ (សូមបញ្ជាក់) _____

គម្រោងស្តីពី ការលើកកម្ពស់សិទ្ធិ និងការធ្វើឱ្យប្រសើរឡើង នូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតរបបខ្មែរក្រហម
(ការទទួលបានសេវាកម្មសុខភាព និងសេវាកម្មសង្គមសម្រាប់អ្នករស់រានមានជីវិតរបបខ្មែរក្រហម)

២. ក្នុងរយៈពេល១២ខែក្រោយនេះ តើប្រភេទការងារខាងក្រោយមួយណាដែលជាប្រភពចំណូលរបស់អ្នក?

- ធ្វើស្រែ ចិញ្ចឹមសត្វ ឬសេវា
- លក់ដូរ
- ប្រាក់ប្រាក់ប្រាក់របស់សមាជិកគ្រួសារ
- ប្រាក់ធ្វើកំរុង និងក្រៅប្រទេស
- ប្រាក់ឧបត្ថម្ភពីគ្រួសារ ឬសាច់ញាតិ
- ប្រាក់ចូលនិវត្តន៍
- ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ឬអង្គការផ្សេងៗ

៥. ក្នុងរយៈពេល១២ខែក្រោយនេះ សូមអ្នកប្រាប់ពីស្ថានភាពប្រាក់ចំណូលរបស់អ្នកពីការងារខាងលើ។

- ថយចុះ *(ហេតុអ្វី: _____)*
- នៅដដែល *(ហេតុអ្វី: _____)*
- កើនឡើង *(ហេតុអ្វី: _____)*

៦. តើប្រាក់ចំណូល (គិតជាដុល ឬដុល្លារ) របស់អ្នកផ្ទាល់ប្តូរយ៉ាងដូចម្តេចបើប្រៀបធៀបទៅនឹងរយៈពេល១២ខែមុននេះ?

៧. តើអ្នកមានប័ណ្ណដូចខាងក្រោមដែរទេ?

- ប័ណ្ណក្រីក្រ បាទ/ចាស ទេ
- ប័ណ្ណបសស បាទ/ចាស ទេ
- ប័ណ្ណធានារ៉ាប់រង បាទ/ចាស ទេ

៨. តើអ្នកមានការលំបាកអ្វីខ្លះក្នុងការប្រើប្រាស់ប័ណ្ណនេះ?

- មិនមានទេ មាន, បើមានសូមបញ្ជាក់: _____
- _____
- _____
- _____

៨. ក្នុងរយៈពេល១២ខែចុងក្រោយនេះ តើមានសមាជិកគ្រួសាររបស់អ្នក ដែលទទួលបានការឧបត្ថម្ភពីស្ថាប័នផ្សេងៗ ដូចជារដ្ឋាភិបាល អង្គការក្នុងស្រុកឬអន្តរជាតិ ឬក្រុមសាសនាក្នុងទម្រង់ជា:

- ម្ហូបអាហារ បាទ/ចាស ទេ
- សាច់ប្រាក់ បាទ/ចាស ទេ
- ទម្រង់ផ្សេងនៃការផ្តល់ជូន (មិនមែនជាម្ហូបអាហារ) បាទ/ចាស ទេ

៩. ក្នុងពិធីបុណ្យនេះ តើគ្រួសាររបស់អ្នកអាចរកទិញឱសថបានដែរឬទេ?

- បាទ/ចាស ទេ មិនមានបំណងទិញ

ក) ប្រសិនបើទេ តើហេតុអ្វីបានអ្នកមិនអាចទិញឱសថបាន?

- ឱសថស្ថានអស់ថ្នាំ ផ្សារបិទ គ្មានមធ្យោបាយធ្វើដំណើរ
- ការដាក់កម្រិតការចេញក្រៅផ្ទះ តម្លៃឱសថឡើងថ្លៃ មិនចង់ទិញ
- ផ្សេងៗ (សូមបញ្ជាក់) _____

១០. ក្នុងពិធីបុណ្យនេះ តើគ្រួសាររបស់អ្នកអាចរកទិញម្ហូបអាហារបានដែរឬទេ?

- បាទ/ចាស ទេ មិនទិញ

ក) ប្រសិនបើទេ តើហេតុអ្វីបានអ្នកមិនអាចទិញម្ហូបអាហារបាន?

- ផ្សារមិនមានរបស់លក់ ផ្សារបិទ
- គ្មានមធ្យោបាយធ្វើដំណើរ ការដាក់កម្រិតការចេញក្រៅផ្ទះ
- តម្លៃឡើងថ្លៃ មិនចង់ទិញ
- ផ្សេងៗ (សូមបញ្ជាក់) _____

១១. តើអ្នកនិងសមាជិកគ្រួសាររបស់អ្នកត្រូវការការពិនិត្យសុខភាពដែរឬទេ?

- មិនត្រូវការ

ត្រូវការ, តើអ្នកណាជាអ្នកត្រូវការ? សាលាផ្ទះ

ក) តើគាត់មានជំងឺអ្វីខ្លះ? ត្រូវពិនិត្យ ត្រូវពិនិត្យ ត្រូវពិនិត្យ

១២) តើអ្នកនិងក្រុមគ្រួសាររបស់អ្នកធ្លាប់បានទទួលការពិនិត្យសុខភាពដែរឬទេ?

- បាទ/ចាស ទេ

ក) តើអ្វីជាកត្តាដែលធ្វើឲ្យអ្នកនិងក្រុមគ្រួសារមិនអាចទទួលបានការពិនិត្យសុខភាព?

- ខ្វះថវិកា មិនមានការពិនិត្យផ្ទាល់ខ្លួន
- ទីកន្លែងព្យាបាលមានមនុស្សច្រើនពិបាកក្នុងការទៅពិនិត្យសុខភាព
- មិនព្រមទទួលការពិនិត្យ ផ្សេងៗ (បញ្ជាក់) _____

១២. តើអ្នកនឹងសម្រេចបានការបាត់បង់ការពារមេរោគកូវីដ-១៩ រួចហើយឬនៅ?

- បាត់បង់រួចហើយ
- មិនទាន់បាត់បង់ទេ

ក) ប្រសិនបើមានយុទ្ធសាស្ត្រការពារបាត់បង់ការពារមេរោគកូវីដ-១៩ តើអ្នកត្រូវទទួលបានដែរឬទេ?

- ត្រូវ
- មិនត្រូវ

v. ព័ត៌មានបន្ថែមពីអ្នកធ្វើបទសម្ភាសន៍ (បើមាន)

និមិត្តសញ្ញាសម្រាប់ការពារមេរោគកូវីដ-១៩ គឺជាសញ្ញាសម្រាប់ការពារមេរោគកូវីដ-១៩ ។

សម្រាប់ការពារមេរោគកូវីដ-១៩ ត្រូវប្រើប្រាស់ម៉ាស៊ីនប្រតិបត្តិការ និងប្រើប្រាស់ម៉ាស៊ីនប្រតិបត្តិការ ។

នៅពេលដែលមានសញ្ញាសម្រាប់ការពារមេរោគកូវីដ-១៩ គឺជាសញ្ញាសម្រាប់ការពារមេរោគកូវីដ-១៩ ។

គាត់ត្រូវបានគេស្គាល់ថាជាអ្នកប្រតិបត្តិការ ។

សម្ភាសន៍ដោយ ស៊ីម ធីតា ។ ថ្ងៃទី ០១ ខែ ០១ ឆ្នាំ ២០២១

ព័ត៌មានបន្ថែម អំពីការស្ទង់ស្រាវជ្រាវនិងការវាយតម្លៃ

ផែនការ សិលា

ជំនួយការស្រាវជ្រាវ និងទំនាក់ទំនងសហគមន៍

ទូរស័ព្ទ: ០១០ ៩៦៧ ០៣១ ឬ ០១១ ៧៣៧ ០៤៧